

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 003)

វិធយបិដក មហាវិក័ត្ត តតិយភាគ ៣

និស្សត្តិយកណ្ណ និង បាចិត្តយតកណ្ណ (ឧ.ស. ២៤៩៨)

មាតិកា	លេខទំព័រ
និស្សត្តិយកណ្ណ	
បីវេទ្គ សិក្ខាបទទី ១	១
និទាន ឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក៦)	១
សេចក្តីបញ្ញត្តិជាដម្បង	៣
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិក័ត្ត	៦
បទភាជនីយ និងវារៈដែលត្រូវអាបត្តិ	៧
វារៈដែលមិនត្រូវអាបត្តិ	៨
សិក្ខាបទទី ២	១០
និទាន ភិក្ខុច្រើនរូប	១០
សេចក្តីបញ្ញត្តិជាដម្បង	១១
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិក័ត្ត	១២
បទភាជនីយ	១៥
វារៈដែលមិនត្រូវអាបត្តិ	២៣
សិក្ខាបទទី ៣	២៤
និទាន ភិក្ខុ ១ រូប	២៤
សេចក្តីបញ្ញត្តិជាដម្បង	២៦
សិក្ខាបទ វិក័ត្ត	២៧

វារៈដែល ត្រូវអាបត្តិ	៣១
វារៈដែលមិនត្រូវអាបត្តិ	៣២
សិក្ខាបទទី ៤	៣៣
ស្រីបុរាណទុតិយិកា របស់ឧទាយិកិក្ខុ	៣៣
សេចក្តីបញ្ញត្តិ	៣៥
សិក្ខាបទ វិភង្គ និង បទភាជនីយ	៣៦
វារៈដែល ត្រូវអាបត្តិ	៣៧
វារៈដែលមិនត្រូវអាបត្តិ	៣៩
សិក្ខាបទទី ៥	៤០
និទាននាងឧប្បលវណ្ណា ភិក្ខុនី	៤០
សេចក្តីបញ្ញត្តិជាដង្កូវ	៤២
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	៤៥
វារៈដែល មិនត្រូវអាបត្តិ	៤៧
សិក្ខាបទទី ៦	៤៩
និទាន ឧបនន្ទ សក្យបុត្ត	៤៩
សេចក្តីបញ្ញត្តិជាដង្កូវ	៥២
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	៥៤
វារៈដែល មិនត្រូវអាបត្តិ	៥៦
សិក្ខាបទទី ៧	៥៧
និទាន ឆព្វត្ថិយភិក្ខុ (ភិក្ខុពួក ៦)	៥៧
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	៥៩
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៦១
សិក្ខាបទទី ៨	៦២

និទាន ឧបនន្ទ សក្យបុត្ត	៦២
សេចក្តីបញ្ញត្តិ	៦៤
សិក្ខាបទ វិភង្គ និង បទភាជនីយ	៦៥
វារៈដែល មិនត្រូវអាបត្តិ	៦៧
សិក្ខាបទទី ៩	៦៨
និទាន ឧបនន្ទ សក្យបុត្ត	៦៨
សេចក្តីបញ្ញត្តិ	៧០
សិក្ខាបទ វិភង្គ	៧១
វារៈដែល ត្រូវអាបត្តិ	៧៣
វារៈដែល មិនត្រូវអាបត្តិ	៧៤
សិក្ខាបទទី ១០	៧៥
និទាន ឧបនន្ទ សក្យបុត្ត	៧៥
សេចក្តីបញ្ញត្តិ	៧៩
សិក្ខាបទ វិភង្គ	៨០
វារៈដែល មិនត្រូវអាបត្តិ	៨៥
ឧទ្ទាននៃចីវរវត្ថុ	៨៦
អាសិយវត្ថុ សិក្ខាបទទី ១	៨៧
និទាន ឆព្វគ្គិយភិក្ខុ	៨៧
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៨៩
វារៈដែល មិនត្រូវអាបត្តិ	៩០
សិក្ខាបទទី ២	៩១
និទាន ឆព្វគ្គិយភិក្ខុ	៩១
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៩២

វារៈដែល មិនត្រូវអាបត្តិ	៩៣
សិក្ខាបទទី ៣	៩៤
និទាន ឆព្វគ្គិយភិក្ខុ	៩៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៩៥
វារៈដែល មិនត្រូវអាបត្តិ	៩៧
សិក្ខាបទទី ៤	៩៨
និទាន ភិក្ខុប្រើនរូប	៩៨
សេចក្តីបញ្ញត្តិ ជាដង្កូវ	១០០
សេចក្តីបញ្ញត្តិ ជា បន្ទាប់ និង សិក្ខាបទ វិភង្គ	១០២
វារៈដែល មិនត្រូវអាបត្តិ	១០៤
សិក្ខាបទទី ៥	១០៥
និទាន ឧបសេនវង្គន្តបុត្តភិក្ខុ	១០៥
ប្រយោជន៍ ១១យ៉ាងនៃការបញ្ញត្តិវិន័យ	១១០
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១១២
វារៈដែល ត្រូវអាបត្តិ	១១៣
វារៈដែល មិនត្រូវអាបត្តិ	១១៤
សិក្ខាបទទី ៦	១១៥
និទាន ភិក្ខុមួយរូប	១១៥
សេចក្តីបញ្ញត្តិ	១១៦
សិក្ខាបទ វិភង្គ	១១៧
បទភាជនីយ	១១៨
វារៈដែល មិនត្រូវអាបត្តិ	១១៩
សិក្ខាបទទី ៧	១២០

បទភាជនីយ	១២០
វារៈដែល មិនត្រូវអាបត្តិ	១២២
បទភាជនីយ	១២៣
វារៈដែល មិនត្រូវអាបត្តិ	១២៥
សិក្ខាបទទី ៨	១២៦
និទាន ឧបនន្ទ សក្យបុត្ត	១២៦
សេចក្តីបញ្ញត្តិ	១២៧
សិក្ខាបទវិភង្គ	១២៩
បទភាជនីយ	១៣០
វារៈដែល មិនត្រូវអាបត្តិ	១៣២
សិក្ខាបទទី ៩	១៣៣
និទាន ឆព្វគ្គិយភិក្ខុ	១៣៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១៣៤
បទភាជនីយ	១៣៥
វារៈដែល មិនត្រូវអាបត្តិ	១៣៨
សិក្ខាបទទី ១០	១៣៩
និទាន ឧបនន្ទ សក្យបុត្ត	១៣៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៤០
បទភាជនីយ	១៤២
វារៈដែល មិនត្រូវអាបត្តិ	១៤៣
ឧទាននៃកោសិយវគ្គ	១៤៤
មគ្គវគ្គ សិក្ខាបទទី ១	១៤៥
និទាន ឆព្វគ្គិយភិក្ខុ	១៤៥

សេចក្តីបញ្ញត្តិ ជាដំបូង	១៤៦
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទវិភង្គ	១៤៧
បទភាជនីយ	១៤៨
វារៈដែល មិនត្រូវអាបត្តិ	១៥១
សិក្ខាបទទី ២	១៥៣
និទាន ភិក្ខុប្រើរូប	១៥៣
សេចក្តីបញ្ញត្តិ	១៥៧
សិក្ខាបទ វិភង្គ	១៥៨
ការសន្មតភិក្ខុឲ្យជាអ្នកប្រគល់បាត្រ	១៥៩
បទភាជនីយ	១៦៥
វារៈដែល មិនត្រូវអាបត្តិ	១៦៦
សិក្ខាបទទី ៣	១៦៧
និទានបិណ្ឌវត្ថុត្ថេរ	១៦៧
សេចក្តីបញ្ញត្តិ	១៧៥
សិក្ខាបទ វិភង្គ	១៧៦
វារៈដែល ត្រូវអាបត្តិ	១៧៧
វារៈដែល មិនត្រូវអាបត្តិ	១៧៨
សិក្ខាបទទី ៤	១៧៩
និទាន ធម្មតិយភិក្ខុ	១៧៩
សេចក្តីបញ្ញត្តិ	១៨០
សិក្ខាបទ វិភង្គ	១៨១
បទភាជនីយ	១៨២
វារៈដែល មិនត្រូវអាបត្តិ	១៨៣

សិក្ខាបទទី ៥	១៨៥
និទាន ឧបនន្ទ សក្យបុត្ត	១៨៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១៨៧
បទភាជនីយ	១៨៨
វារៈដែល មិនត្រូវអាបត្តិ	១៨៩
សិក្ខាបទទី ៦	១៩០
និទាន ឆព្វគ្គិយភិក្ខុ	១៩០
សេចក្តីបញ្ញត្តិ	១៩១
សិក្ខាបទ វិភង្គ និង បទភាជនីយ	១៩២
វារៈដែល មិនត្រូវអាបត្តិ	១៩៣
សិក្ខាបទទី ៧	១៩៤
និទាន ឧបនន្ទ សក្យបុត្ត	១៩៤
សេចក្តីបញ្ញត្តិ	១៩៨
សិក្ខាបទ វិភង្គ	១៩៩
បទភាជនីយ	២០០
វារៈដែល មិនត្រូវអាបត្តិ	២០២
សិក្ខាបទទី ៨	២០៣
និទាន មហាអមាត្យម្នាក់	២០៣
សេចក្តីបញ្ញត្តិ	២០៥
សិក្ខាបទ វិភង្គ	២០៦
បទភាជនីយ	២០៧
វារៈដែល មិនត្រូវអាបត្តិ	២០៨
សិក្ខាបទទី ៩	២០៩

និទាន ភិក្ខុប្រើនរូប	២០៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២១០
បទភាជនីយ	២១៣
វារៈដែល មិនត្រូវអាបត្តិ	២១៤
សិក្ខាបទទី ១០	២១៥
និទាន ធញ្ញត្តិយភិក្ខុ	២១៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២១៧
វារៈដែល មិនត្រូវអាបត្តិ	២១៩
ឧទាននៃបត្តវត្ថុ	២២០
មុសាវាទវត្ថុ - សិក្ខាបទទី ១	២២១
និទាន ហត្ថកភិក្ខុសក្យបុត្ត	២២១
សេចក្តីបញ្ញត្តិ	២២៣
សិក្ខាបទ វិភង្គ	២២៤
បទភាជនីយ	២២៥
វារៈដែល មិនត្រូវអាបត្តិ	២៣៥
សិក្ខាបទទី ២	២៣៦
និទាន ធញ្ញត្តិយភិក្ខុ	២៣៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២៤០
បទភាជនីយ	២៤១
វារៈដែល មិនត្រូវអាបត្តិ	២៧០
សិក្ខាបទទី ៣	២៧២
និទាន ធញ្ញត្តិយភិក្ខុ	២៧២
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២៧២

បទគោដនីយ	២៧៩
វារៈដែល មិនត្រូវអាបត្តិ	២៨២
សិក្ខាបទទី ២	២៨៥
និទាន ឆព្វគ្គិយភិក្ខុ	២៨៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២៨៦
បទគោដនីយ	២៨៧
វារៈដែល មិនត្រូវអាបត្តិ	២៨៨
សិក្ខាបទទី ៥	២៨៩
និទានភិក្ខុប្រិនរូប	២៨៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២៩២
បទគោដនីយ និង វារៈដែល មិនត្រូវអាបត្តិ	២៩៣
សិក្ខាបទទី ៦	២៩៥
និទានព្រះអនុរុទ្ធត្ថេរ	២៩៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣០០
បទគោដនីយ	៣០១
វារៈដែល មិនត្រូវអាបត្តិ	៣០២
សិក្ខាបទទី ៧	៣០៣
និទានឧទាយិភិក្ខុ	៣០៣
សេចក្តីបញ្ញត្តិ ជាដម្បង	៣០៥
សេចក្តីបញ្ញត្តិ ជាបន្ទាប់	៣០៦
សិក្ខាបទ វិភង្គ	៣០៨
បទគោដនីយ	៣០៩
វារៈដែល មិនត្រូវអាបត្តិ	៣១០

សិក្ខាបទទី ៨	៣១១
និទានភិក្ខុប្រិនរូប	៣១១
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣១៧
បទភាជនីយ	៣១៨
វារៈដែល មិនត្រូវអាបត្តិ	៣៣៥
សិក្ខាបទទី ៩	៣៣៦
និទាន ឧបនន្ទ សក្យបុត្ត	៣៣៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣៣៨
បទភាជនីយ	៣៣៩
វារៈដែល មិនត្រូវអាបត្តិ	៣៤០
សិក្ខាបទទី ១០	៣៤២
និទានអាឡវិកភិក្ខុទាំងឡាយ	៣៤២
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣៤៣
បទភាជនីយ និង វារៈដែល មិនត្រូវអាបត្តិ	៣៤៥
ឧទាននៃមុសាវាទវគ្គ	៣៤៦
ភូតតាមវគ្គ សិក្ខាបទទី ១	៣៤៧
និទានអាឡវិកភិក្ខុទាំងឡាយ	៣៤៧
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣៤៩
បទភាជនីយ	៣៥១
វារៈដែល មិនត្រូវអាបត្តិ	៣៥២
សិក្ខាបទទី ២	៣៥៣
និទានឆន្ទភិក្ខុ	៣៥៣
សេចក្តីបញ្ញត្តិ ជាដើម្បី	៣៥៥

សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទវិភង្គ	៣៥៨
បទភាជនីយ	៣៥៩
វារៈដែល មិនត្រូវអាបត្តិ	៣៦០
សិក្ខាបទទី ៣	៣៦២
និទានទព្វមល្លបុត្ត	៣៦២
សេចក្តីបញ្ញត្តិ ជាដង្កូវ	៣៦៣
សេចក្តីបញ្ញត្តិ ជាបន្ទាប់	៣៦៤
សិក្ខាបទវិភង្គ និង បទភាជនីយ	៣៦៥
វារៈដែល មិនត្រូវអាបត្តិ	៣៦៧
សិក្ខាបទទី ៤	៣៦៨
និទានភិក្ខុប្រិនរូប	៣៦៨
សេចក្តីបញ្ញត្តិ	៣៦៩
សិក្ខាបទវិភង្គ	៣៧០
បទភាជនីយ	៣៧២
វារៈដែល មិនត្រូវអាបត្តិ	៣៧៤
សិក្ខាបទទី ៥	៣៧៥
និទានសត្វសេវគ្គយភិក្ខុ	៣៧៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៧៧
បទភាជនីយ	៣៧៨
វារៈដែល មិនត្រូវអាបត្តិ	៣៨០